





ម៉ាហ្គោ និង ប៊ោឡូ



ម៉ាមា ? ខ្ញុំបាននិយាយអ្វីមួយមិនល្អទៅកាន់មិត្តរបស់ខ្ញុំ
នៅថ្ងៃនេះ ។ ឥឡូវខ្ញុំមានអារម្មណ៍មិនល្អសោះ ។



ចាំសិន ខ្ញុំដឹង ! ខ្ញុំគ្រាន់តែទទួលបុណ្យជ្រមុជទឹកម្តងទៀត
បានហើយ ! បន្ទាប់មកខ្ញុំនឹងជ្រះស្អាតទាំងអស់ ។



ឯងមិនចាំបាច់ធ្វើដូច្នោះទេ ។ ឯងអាច
ប្រើចិត្តឥឡូវនេះ ហើយទទួលបាន
ការអភ័យទោស ។ ហើយនៅពេល
ឯងទទួលបានសេចក្តីស្រឡាត់ស្រាវជ្រាវ ឯងអាច
សន្យាបាននឹងធ្វើឲ្យប្រសើរជាងនេះ !

តើយើងអាចអធិស្ឋានជាមួយគ្នាបាន
ទេ ? ខ្ញុំចង់ទទួលបានប្រារព្ធបិតិសុខភ័យ
សូមអភ័យទោស ។ ហើយខ្ញុំនឹងប្រាប់
មិត្តខ្ញុំថាខ្ញុំសូមទោសនៅថ្ងៃស្អែក ។



ប្រាកដណាស់ ។



ថ្ងៃអាទិត្យនេះ . . .
ខ្ញុំនឹងព្យាយាមកាន់តែខ្លាំងនៅសប្តាហ៍
នេះដើម្បីបង្ហាញសណ្តានចិត្តល្អ !
ខ្ញុំដឹងថាប្រារព្ធបិតិសុខភ័យជួយខ្ញុំ ។